

ខ និង លក្ខខណ្ឌធានារ៉ាប់រង

ឈ្មោះផលិតផល: "ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភ

សម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ"

ផលិតផលទី៧+របស់ ក្រុមហ៊ុន ជីស៊ី ឡាយឡូ អ៊ិនស្យូរ៉េន ម.ក

1. គុណលក្ខណៈនៃកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ តទៅហៅថា “កិច្ចសន្យាធានារ៉ាប់រងបន្ថែម”។ កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមិនអាចបង្កើតចូលជាធរមានដោយខ្លួនឯងឡើយ ហើយវាជា កិច្ចសន្យាធានារ៉ាប់រងបន្ថែមរបស់កិច្ចសន្យាផលិតផល “គម្រោងការពារខ្លួន” ជាក្រុម (តទៅហៅថា “កិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន”)។ នៅអំឡុងពេលអនុវត្តន៍កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ប្រសិនបើកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋានត្រូវបានផ្អាក ឬបញ្ចប់កិច្ចសន្យា ធានារ៉ាប់រងបន្ថែមនេះក៏ត្រូវផ្អាក ឬបញ្ចប់ទៅតាមកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋានដែរ។

2. សមាសភាពនៃកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះបង្កើតឡើងដោយវិញ្ញាបនបត្រធានារ៉ាប់រង ខ និងលក្ខខណ្ឌធានារ៉ាប់រង ពាក្យស្នើសុំ ធានារ៉ាប់រង បញ្ជីឈ្មោះអ្នកត្រូវបានធានារ៉ាប់រង ឯកសារដាក់ពាក្យស្នើសុំផ្សេងៗ និងឯកសារផ្សេងទៀតដែលទាក់ទងនឹង កិច្ចសន្យានេះ។

3. លក្ខខណ្ឌផ្សេងៗដើម្បីដាក់ពាក្យស្នើសុំ និងបន្តដាក់ពាក្យស្នើសុំ

១. អ្នកស្នើសុំធានារ៉ាប់រងត្រូវជានិច្ចជ្រើសរើសកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋានដែលបានរៀបរាប់ខាងលើជាមុនសិន ទើបអាចដាក់ ពាក្យស្នើសុំជានិច្ចជ្រើសរើសកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។

២. ការកំណត់នៃការដាក់ពាក្យស្នើសុំផ្សេងៗ គឺដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

៣. ការកំណត់នៃការស្នើសុំបន្តធានារ៉ាប់រងផ្សេងៗ គឺដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

4. សមាសភាព ការបង្កើតចូលជាធរមាន និងការអនុភាពនៃកិច្ចសន្យាធានារ៉ាប់រង

កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះបង្កើតឡើងដោយវិញ្ញាបនបត្រធានារ៉ាប់រង ខ និងលក្ខខណ្ឌធានារ៉ាប់រង ពាក្យស្នើសុំ ធានារ៉ាប់រង និងឯកសារផ្សេងទៀតដែលទាក់ទងនឹងកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។

នៅពេលអ្នកស្នើសុំធានារ៉ាប់រងដាក់ពាក្យស្នើសុំកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ និងបានបំពេញបែបបទស្នើសុំធានារ៉ាប់រង ហើយក្រោយពេលក្រុមហ៊ុនយល់ព្រមធានា និងបានផ្តល់ដំណឹងដល់អ្នកស្នើសុំឱ្យបង់បុព្វលាភ កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ នឹងត្រូវបានបង្កើត។

ក្រោយពេលកិច្ចសន្យាធានារ៉ាប់រងធានារ៉ាប់រងបន្ថែមនេះត្រូវបានបង្កើត បន្ទាប់ពីអ្នកស្នើសុំធានារ៉ាប់រងបានបង់ថ្លៃ បុព្វលាភរបស់កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះនិងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋានទាំងអស់ កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ និង កិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាននឹងមានអនុភាពស្របពេលតែមួយ។ នៅពេលកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមានអនុភាព ក្រុមហ៊ុនធានារ៉ាប់រងនឹងចេញកិច្ចសន្យាធានារ៉ាប់រងដោយឡែក ឬចេញនូវឯកសារសំខាន់របស់កិច្ចសន្យានេះបញ្ចូលក្នុងកិច្ចសន្យា ធានារ៉ាប់រងមូលដ្ឋានជូនដល់អ្នកស្នើសុំធានារ៉ាប់រងភ្លាម។

5. រយៈពេលធានារ៉ាប់រង

លើកលែងតែមានការព្រមព្រៀងផ្សេង រយៈពេលធានារ៉ាប់រងនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះគឺដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន ហើយរយៈពេលធានារ៉ាប់រងនៃកិច្ចសន្យានេះនឹងត្រូវបានចែងច្បាស់នៅលើវិញ្ញាបនបត្រធានារ៉ាប់រង។

6. បុព្វលាភធានារ៉ាប់រង អតិបរមានៃសំណងធានារ៉ាប់រង និងការកំណត់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ

បុព្វលាភធានារ៉ាប់រង អតិបរមានៃសំណងធានារ៉ាប់រង និងការកំណត់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យក្នុងកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ សមាមាត្រទៅនឹងតារាងខាងក្រោម ក្នុងនោះបែងចែកជា ៣គម្រោងរួមមាន A B និង C។ អ្នកស្នើសុំអាចធ្វើការជ្រើសរើសគម្រោងណាមួយក្នុងចំណោមនោះ តាមការកំណត់ដូចខាងក្រោម៖

បុព្វលាភធានារ៉ាប់រង អតិបរមានៃសំណងធានារ៉ាប់រង និងការកំណត់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ

រូបិយបណ្ណ : ដុល្លារសហរដ្ឋអាមេរិក

គម្រោង	បុព្វលាភធានារ៉ាប់រង	អតិបរមានៃសំណងធានារ៉ាប់រង	ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ	ចំនួនថ្ងៃផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យក្នុងមួយលើក	ចំនួនថ្ងៃបូកសរុបក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យប្រចាំឆ្នាំ
A	7	1440	12	80	120
B	13	2880	16	100	180
C	29	6600	30	120	220

7. វិសាលភាពនៃការធានា

នៅក្នុងអំឡុងពេលដែលកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមានអនុភាព ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងជួបគ្រោះថ្នាក់ជាយថាហេតុ ហើយត្រូវបានចូលសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលស្របច្បាប់ណាមួយក្នុងព្រះរាជាណាចក្រកម្ពុជាដោយសារគ្រោះថ្នាក់នោះ ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យតាមការព្រមព្រៀងខាងក្រោម៖

១. ចំពោះវិធីសាស្ត្រគណនាប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យ ត្រូវផ្អែកតាមចំនួនថ្ងៃសម្រាកនៅមន្ទីរពេទ្យជាក់ស្តែងរបស់អ្នកត្រូវបានធានារ៉ាប់រងដោយដកចេញ ៣ថ្ងៃដំបូង រួចយកចំនួនថ្ងៃដែលនៅសល់ គុណនឹងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃដែលសមាមាត្រទៅនឹងគម្រោងនីមួយៗក្នុងតារាងខាងលើ។

២. ចំពោះការកំណត់ចំនួនថ្ងៃផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យក្នុងមួយលើករបស់អ្នកត្រូវបានធានារ៉ាប់រង៖ ត្រូវអនុវត្តតាម “ចំនួនថ្ងៃផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យក្នុងមួយលើក” ដែលសមាមាត្រទៅនឹងគម្រោងនីមួយៗក្នុងតារាងខាងលើ។ ប្រសិនបើមូលហេតុនៃការសម្រាកនៅមន្ទីរពេទ្យរបស់អ្នកត្រូវបានធានារ៉ាប់រងបច្ចុប្បន្ន ដូចគ្នាទៅនឹងការសម្រាកនៅមន្ទីរពេទ្យលើកមុន ហើយរយៈពេលដែលចេញពីមន្ទីរពេទ្យលើកមុន និងការចូលសម្រាកនៅមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានគម្លាតរយៈពេលតិចជាង៣០ថ្ងៃ នោះការសម្រាកនៅមន្ទីរពេទ្យនាពេលបច្ចុប្បន្ន និងការសម្រាកនៅមន្ទីរពេទ្យលើកមុនត្រូវបានចាត់ទុកថាជាការសម្រាកនៅមន្ទីរពេទ្យតែមួយលើក។

៣. ចំពោះការកំណត់ចំនួនថ្ងៃផ្តល់ប្រាក់ឧបត្ថម្ភសម្រាកសម្រាប់ការសម្រាកនៅមន្ទីរពេទ្យក្នុងមួយឆ្នាំរបស់អ្នកត្រូវបានធានារ៉ាប់រង៖ ត្រូវអនុវត្តតាម “ចំនួនថ្ងៃបូកសរុបក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យប្រចាំឆ្នាំ” ដែលសមាមាត្រទៅនឹងគម្រោងនីមួយៗក្នុងតារាងខាងលើ។ ប្រសិនបើមានគ្រោះថ្នាក់ជាយថាហេតុកើតឡើងក្នុងរយៈពេលធានារ៉ាប់រង ហើយអ្នកត្រូវបាន

ធានារ៉ាប់រងនៅតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រោយពេលដែលរយៈពេលធានារ៉ាប់រងត្រូវបានបញ្ចប់ ដាច់ណាមួយពេល ធានារ៉ាប់រងបានបញ្ចប់មិនទាន់ដល់គម្រប់ខួប ១ឆ្នាំ ក្រុមហ៊ុនធានារ៉ាប់រងនៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកនៅ មន្ទីរពេទ្យ ប៉ុន្តែចំនួនថ្លៃប្រាក់សរុបផ្តល់ប្រាក់ឧបត្ថម្ភទាំងក្នុងរយៈពេលធានារ៉ាប់រង និងក្រោយរយៈពេលធានារ៉ាប់រងត្រូវបានបញ្ចប់ នៅតែកំណត់តាម “ចំនួនថ្លៃប្រាក់សរុបក្នុងការផ្តល់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យប្រចាំឆ្នាំ” ដែលសមាមាត្រគ្នាទៅនឹងគម្រោង នីមួយៗក្នុងតារាងខាងលើដែរ។

8. ករណីមិនធានា

១. ការចំណាយក្នុងការព្យាបាលជំងឺរបស់អ្នកត្រូវបានធានារ៉ាប់រង ព្រមទាំងការថែសម្បែង ថែទាំធ្មេញឬព្យាបាលធ្មេញ រួមមានការសម្អាតធ្មេញ ការធ្វើឱ្យធ្មេញស ពុតធ្មេញ ដាក់ធ្មេញសេរ៉ាមិច ការវះកាត់ដាក់បង្គោលធ្មេញ ឬការព្យាបាលធ្មេញធម្មតា ដែលមិនស្ថិតក្រោមវិសាលភាពនៃការធានារបស់កិច្ចសន្យា។

២. អ្នកត្រូវបានធានារ៉ាប់រង សម្រាកនៅមន្ទីរពេទ្យក្រៅប្រទេសកម្ពុជា។

៣. ក្រុមហ៊ុនធានារ៉ាប់រងមិនមានកាតព្វកិច្ចផ្តល់នូវប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកនៅមន្ទីរពេទ្យឡើយ ប្រសិនបើ អ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅមន្ទីរពេទ្យ ដោយសារតែព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

- (១) ព្រឹត្តិការណ៍ផ្សេងៗនៃ “ករណីមិនធានា” ដែលបានចែងក្នុងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន
- (២) ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមិនមែនបណ្តាលមកពីគ្រោះថ្នាក់ជាយថាហេតុ
- (៣) ការពិនិត្យសុខភាពទូទៅ ការថែទាំសុខភាព ការព្យាបាលស្តារកាយសម្បទា (rehabilitation therapy) ការព្យាបាលដោយចលនា (physiotherapy) ការប្រើក្បាលយោបល់ផ្នែកចិត្តសាស្ត្រ ឬការព្យាបាលផ្នែក ចិត្តសាស្ត្រ។

9. អ្នកទទួលផល

លើកលែងតែមានការកំណត់ផ្សេង អ្នកទទួលផលដែលមានសិទ្ធិទទួលសំណងធានារ៉ាប់រងដែលបានចែងនៅក្នុងកិច្ចសន្យា ធានារ៉ាប់រងបន្ថែមនេះគឺជាអ្នកត្រូវបានធានារ៉ាប់រង។

10. ការផ្លាស់ប្តូរអ្នកត្រូវបានធានារ៉ាប់រងក្នុងអំឡុងពេលធានារ៉ាប់រង

នៅពេលចំនួនអ្នកត្រូវបានធានារ៉ាប់រងកើនឡើង បន្ទាប់ពីឆ្លងកាត់ការឯកភាពយល់ព្រមពីក្រុមហ៊ុន ក្រុមហ៊ុននឹងចាប់ផ្តើម មានទំនួលខុសត្រូវទៅលើវិសាលភាពនៃការធានារបស់អ្នកត្រូវបានធានារ៉ាប់រងដែលបានបន្ថែមនោះ គិតចាប់ពីថ្ងៃដែលអ្នកស្នើសុំ បានបង់បុព្វលាភទាំងអស់រួច។

នៅពេលដែលចំនួនអ្នកត្រូវបានធានារ៉ាប់រងត្រូវបានបន្ថយ បន្ទាប់ពីឆ្លងកាត់ការឯកភាពយល់ព្រមពីក្រុមហ៊ុន វិសាលភាព នៃការធានារបស់អ្នកត្រូវបានធានារ៉ាប់រងដែលបានកាត់បន្ថយនោះនឹងត្រូវបញ្ចប់ គិតចាប់ពីថ្ងៃបន្ទាប់នៃថ្ងៃដែលទទួលបាន ពាក្យស្នើសុំបន្ថយអ្នកត្រូវបានធានារ៉ាប់រង ហើយក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភមួយចំនួនដែលស្ថិតក្រោមឈ្មោះរបស់ អ្នកត្រូវបានធានារ៉ាប់រងរូបនោះជូនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញ ដោយផ្អែកតាមតារាងឧបសម្ព័ន្ធ «តារាងផ្តល់ត្រឡប់នូវ បុព្វលាភធានារ៉ាប់រងសម្រាប់ “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ”» ដូចមានចែងនៅក្នុងប្រការ ១៨នៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។ ចំពោះអ្នកត្រូវបានធានារ៉ាប់រងដែលធ្លាប់បានទទួលសំណង ធានារ៉ាប់រងរួច ក្រុមហ៊ុនមិនផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងឡើយ។

ក្រុមហ៊ុនមានសិទ្ធិបញ្ចប់កិច្ចសន្យាធានារ៉ាប់រង នៅពេលចំនួនអ្នកត្រូវបានធានារ៉ាប់រងរបស់កិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន មានចំនួនតិចជាង៣នាក់ ព្រមទាំងផ្តល់ត្រឡប់នូវបុព្វលាភមួយចំនួនជូនទៅកាន់អ្នកស្នើសុំធានារ៉ាប់រងវិញ ដោយផ្អែកតាមតារាង ឧបសម្ព័ន្ធ «តារាងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងសម្រាប់ “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ»» ដូចមានចែងនៅក្នុងប្រការ ១៨នៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។

11. រយៈពេលមានប្រសិទ្ធភាពសម្រាប់ការទាមទារសំណង

រយៈពេលមានប្រសិទ្ធភាពសម្រាប់អ្នកទទួលផលដើម្បីទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង គឺមានរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកទទួលផលបានដឹង ឬគួរដឹងអំពីគ្រោះថ្នាក់នោះ។

12. ភស្តុតាង និងឯកសារតម្រូវសម្រាប់ការទាមទារសំណងធានារ៉ាប់រង

១. កិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ឬភស្តុតាងផ្សេងទៀតដែលបង្ហាញថាកិច្ចសន្យា ធានារ៉ាប់រងនៅមានអនុភាព

២. ឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ ដែលមានសុពលភាពរបស់អ្នកទាមទារសំណង

៣. ភស្តុតាង និងឯកសារដែលបង្ហាញពីអង្គហេតុ លក្ខណៈដើម និងមូលហេតុនៃគ្រោះថ្នាក់ជាយថាហេតុ ព្រមទាំងភស្តុតាង និងឯកសារដែលបង្ហាញពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលនឹងត្រូវផ្តល់ឱ្យក្រុមហ៊ុនធានារ៉ាប់រងដោយអ្នកទាមទារសំណង រួមមាន៖

(១) លិខិតបញ្ជាក់ការចូលសម្រាកនៅមន្ទីរពេទ្យ លិខិតបញ្ជាក់ពីរោគវិនិច្ឆ័យនៃការងារឬសេដ្ឋកិច្ចដោយចៃដន្យ (រួម បញ្ចូលទាំងមូលដ្ឋានរោគវិនិច្ឆ័យ) កំណត់ត្រាសម្រាកនៅមន្ទីរពេទ្យ និងភស្តុតាងចាំបាច់ផ្សេងទៀតដែលបញ្ជាក់ពីការ កើតឡើងនូវគ្រោះថ្នាក់ កម្រិតនៃការងារឬសេដ្ឋកិច្ច និងការពិត និងចំនួនថ្ងៃនៃការចូលសម្រាកនៅមន្ទីរពេទ្យដែលចេញដោយ មន្ទីរពេទ្យដែលអ្នកត្រូវបានធានារ៉ាប់រងសម្រាកព្យាបាល។

(២) អំឡុងពេលដែលអ្នកត្រូវបានធានារ៉ាប់រងសម្រាកនៅមន្ទីរពេទ្យ តម្រូវឱ្យអ្នកស្នើសុំធានារ៉ាប់រង អ្នកត្រូវបាន ធានារ៉ាប់រង អ្នកទទួលផល ឬសាច់ញាតិរបស់អ្នកត្រូវបានធានារ៉ាប់រង ថតរូប ឬថតវីដេអូបញ្ជាក់ពីការសម្រាកនៅ មន្ទីរពេទ្យ និងចំនួនថ្ងៃចូលសម្រាកនៅមន្ទីរពេទ្យរបស់អ្នកត្រូវបានធានារ៉ាប់រង។

(៣) ប្រសិនបើក្រុមហ៊ុនធានារ៉ាប់រងទទួលបាននូវឯកសាររបស់អ្នកទាមទារសំណងដូចបានរៀបរាប់ខាងលើ ហើយនៅតែមិនអាចផ្ទៀងផ្ទាត់បាន ក្រុមហ៊ុនមានសិទ្ធិស្នើឱ្យអ្នកទាមទារសំណងផ្តល់នូវឯកសារបន្ថែមឱ្យបានគ្រប់ គ្រាន់ដើម្បីបញ្ជាក់អំពីការពិតនៃគ្រោះថ្នាក់ជាយថាហេតុនោះ ពេលវេលាគ្រោះថ្នាក់ និងឯកសារផ្សេងទៀតដែលបញ្ជាក់ អំពីការពិតនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

៤. ប្រសិនបើមានអ្នកតំណាងត្រូវបានតែងតាំងដើម្បីទាមទារប្រាក់សំណង ត្រូវផ្តល់បន្ថែមនូវលិខិតផ្ទេរសិទ្ធិតំណាង និងឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកតំណាង។

៥. ឯកសារតម្រូវសម្រាប់ការទាមទារសំណងធានារ៉ាប់រងផ្សេងទៀតគឺដូចគ្នានឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

13. ការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងដោយអ្នកស្នើសុំធានារ៉ាប់រង

បន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះត្រូវបានបង្កើត អ្នកស្នើសុំធានារ៉ាប់រងអាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង បន្ថែមនេះបាន ប៉ុន្តែប្រសិនបើមានការទូទាត់សំណងណាមួយកើតឡើងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន ឬកិច្ចសន្យា

ធានារ៉ាប់រងបន្ថែមនេះ ឬមានព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានាណាមួយកើតឡើងនៅក្នុងកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ តែសំណងធានារ៉ាប់រងមិនទាន់ត្រូវបានទូទាត់ នោះអ្នកស្នើសុំធានារ៉ាប់រងមិនអាចស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រងបានឡើយ។

កិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងទទួលបានសំណើសុំបញ្ចប់កិច្ចសន្យា។ ក្នុងរយៈពេល ២ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលក្រុមហ៊ុនធានារ៉ាប់រងទទួលបានសំណើបញ្ចប់កិច្ចសន្យា ក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយចំនួនជូនទៅកាន់អ្នកស្នើសុំវិញ ដោយអនុលោមតាមតារាងឧបសម្ព័ន្ធ «តារាងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងសម្រាប់ “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ»» ដូចមានចែងនៅក្នុងប្រការ ១៨នៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ហើយកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់។

14. ការផ្លាស់ប្តូរអាជីព ឬការងារ

ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងផ្លាស់ប្តូរអាជីព ឬការងាររបស់ខ្លួន អ្នកស្នើសុំធានារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងត្រូវជូនដំណឹងទៅក្រុមហ៊ុនធានារ៉ាប់រងជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ១០ថ្ងៃ ពុំនោះទេនឹងអាចបណ្តាលឱ្យកិច្ចសន្យាធានារ៉ាប់រងបាត់បង់នូវអនុភាព។

បន្ទាប់ពីអ្នកត្រូវបានធានារ៉ាប់រងបានផ្លាស់ប្តូរអាជីព ឬការងាររបស់ខ្លួន ហើយកម្រិតនៃហានិភ័យកើនឡើងជាក់ស្តែង ក្រុមហ៊ុនធានារ៉ាប់រងសូមរក្សាសិទ្ធិបង្កើនប្រាក់បុព្វលាភភ្លាមចំពោះអ្នកស្នើសុំធានារ៉ាប់រង។ ប្រសិនបើកម្រិតនៃហានិភ័យគឺមានកម្រិតខ្ពស់ខ្លាំង ហើយលក្ខណៈការងាររបស់គាត់ត្រូវបានផ្ទៀងផ្ទាត់ថាជាការងារមួយដែលមិនអាចធានាបាន ក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយចំនួនជូនទៅកាន់អ្នកស្នើសុំវិញ ដោយអនុលោមតាមតារាងឧបសម្ព័ន្ធ «តារាងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងសម្រាប់ “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ»» ដូចមានចែងនៅក្នុងប្រការ ១៨នៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ហើយកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់។

15. ការទទួល និងការបង្ហាញព័ត៌មានពិត

នៅពេលអនុវត្តកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវពន្យល់អ្នកស្នើសុំធានារ៉ាប់រងឱ្យបានច្បាស់អំពីខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ។ ចំពោះករណីលើកលែងដែលមានចែងនៅក្នុង ខ និងលក្ខខណ្ឌផ្សេងៗនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ នៅពេលបង្កើតកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់នៅលើពាក្យស្នើសុំធានារ៉ាប់រង កិច្ចសន្យាធានារ៉ាប់រង ឬឯកសារធានារ៉ាប់រងផ្សេងទៀតដើម្បីឱ្យអ្នកស្នើសុំធានារ៉ាប់រងមានការប្រុងប្រយ័ត្ន។

ប្រសិនបើអ្នកស្នើសុំធានារ៉ាប់រងមិនបានបំពេញកាតព្វកិច្ចស្តីពីការជូនដំណឹងពិត ដូចមានចែងក្នុងកថាខណ្ឌខាងមុខតាមរយៈការលាក់បាំង ឬកុហកដោយចេតនា ដែលជាលទ្ធផលបណ្តាលឱ្យក្រុមហ៊ុនធានារ៉ាប់រងមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្រេចថាតើត្រូវធានា ឬត្រូវបង្កើនអត្រាបុព្វលាភ ក្រុមហ៊ុនធានារ៉ាប់រងមានសិទ្ធិបញ្ចប់កិច្ចសន្យា រួចក្រុមហ៊ុននឹងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងមួយចំនួនជូនទៅកាន់អ្នកស្នើសុំវិញ ដោយអនុលោមតាមតារាងឧបសម្ព័ន្ធ «តារាងផ្តល់ត្រឡប់នូវបុព្វលាភធានារ៉ាប់រងសម្រាប់ “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ»» ដូចមានចែងនៅក្នុងប្រការ ១៨នៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះ ហើយកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះនឹងត្រូវបញ្ចប់។

16. ផ្សេងៗ

១. ចំពោះប្រការខាងក្រោម គឺដូចគ្នាទៅនឹងប្រការដែលបានចែងក្នុង ខ និង លក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន÷

(១) ការជូនដំណឹងអំពីព្រឹត្តិការណ៍ស្ថិតក្រោមវិសាលភាពនៃការធានា

(២) ការកែប្រែខ្លឹមសារនៃកិច្ចសន្យាធានារ៉ាប់រង

(៣) ការដោះស្រាយវិវាទ

(៤) ភាសា

២. ប្រសិនបើមានផ្នែកណាមួយនៃកិច្ចសន្យាធានារ៉ាប់រងបន្ថែមនេះមិនច្បាស់លាស់ សូមអនុវត្តតាម ខ និងលក្ខខណ្ឌរបស់កិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

17. និយមន័យ

ក្រុមហ៊ុនធានារ៉ាប់រង ÷ សំដៅលើក្រុមហ៊ុន ជីស៊ី ឡាយហ្វ អ៊ិនស្តធីន ម.ក។

ឯកសារបញ្ជាក់អត្តសញ្ញាណស្របច្បាប់ ÷ សំដៅទៅលើលិខិតបញ្ជាក់ ឬឯកសារ ដូចជាអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនជាដើមដែលចេញដោយរដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ។

គ្រោះថ្នាក់ជាយថាហេតុ ÷ សំដៅទៅលើគ្រោះថ្នាក់ ដែលជាគ្រោះថ្នាក់ខាងក្រៅ មិនអាចរំពឹងទុកបាន មិនមានឆន្ទៈគ្មានជំងឺ និងបង្កឱ្យមានរបួសដោយផ្ទាល់។ គ្រោះថ្នាក់ រួមមានការផ្ទុះ ការដួលរលំ ការរលាក ការប៉ះទង្គិចគ្នា ផ្អាកបន្ទោរ ការឆក់ចរន្តអគ្គីសនី គ្រេចថ្លោះ ការកក ខ្យល់គរ ការលង់ទឹក ការចប់ដង្ហើម ការដួល ការពុល សត្វទឹកឬខ្នាំ ការប៉ះទង្គិចទឹក ឬឫស្សីហោះ គ្រោះថ្នាក់ការងារដែលបណ្តាលមកពីការធ្វើការងារលើសម៉ោង។ ការស្លាប់ភ្លាមៗមិនត្រូវបានចាត់ទុកថាជាការស្លាប់ដោយចៃដន្យ (ការស្លាប់ភ្លាមៗ សំដៅទៅលើមរណភាពភ្លាមៗ ដោយគ្មានអំពើហិង្សាលើអ្នកស្លាប់ ដែលមើលទៅមានសុខភាពល្អក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីមានរោគសញ្ញាកើតឡើងតាមរយៈជំងឺដែលបានកំណត់ ដំណើរការខុសប្រក្រតី ឬមូលហេតុផ្សេងទៀត។ ការស្លាប់ភ្លាមៗនឹងត្រូវកំណត់ដោយអ្នកធ្វើរោគវិនិច្ឆ័យនៅមន្ទីរពេទ្យ និងផ្តល់យថាភូតដោយមន្ត្រីប៉ូលីស)។

និយមន័យផ្សេងៗ ÷ ដូចគ្នាទៅនឹងកិច្ចសន្យាធានារ៉ាប់រងមូលដ្ឋាន។

18. **តារាងឧបសម្ព័ន្ធ** « តារាងផ្តល់ត្រឡប់បុព្វលាភធានារ៉ាប់រងសម្រាប់ “ធានារ៉ាប់រងបន្ថែមជាក្រុមសម្រាប់ប្រាក់ឧបត្ថម្ភសម្រាកនៅមន្ទីរពេទ្យដោយគ្រោះថ្នាក់ជាយថាហេតុ” »

រូបិយបណ្ណ ÷ ដុល្លារសហរដ្ឋអាមេរិក

គម្រោង/ប្រចាំខែ	1	2	3	4	5	6	7	8	9	10	11	12
A	4.17	3.79	3.41	3.03	2.65	2.28	1.90	1.52	1.14	0.76	0.38	0.00
B	7.75	7.04	6.34	5.63	4.93	4.23	3.52	2.82	2.11	1.41	0.70	0.00
C	17.28	15.71	14.14	12.57	11.00	9.43	7.85	6.28	4.71	3.14	1.57	0.00

បញ្ជាក់: ពាក្យ “ប្រចាំខែ” នៅក្នុងតារាងខាងលើនេះ គឺបង្ហាញអំពីចំនួនខែដែលបានកន្លងផុតទៅនៅពេលដែលកិច្ចសន្យាត្រូវបានបញ្ចប់ដោយសារមូលហេតុណាមួយក្នុងរយៈពេលធានារ៉ាប់រង។ ប្រសិនបើមិនទាន់គ្រប់ ១ខែ ត្រូវយកចំនួន ១ខែមកគិត។ ឧទាហរណ៍: កិច្ចសន្យាធានារ៉ាប់រងត្រូវបានឆ្លងកាត់ចំនួន ២ខែ ១៣ថ្ងៃ នោះត្រូវយកចំនួន ៣ខែមកគិត។